



សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ

ដោយមានការគាំទ្រពី គណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនិង សមាគមន៍អាដហុក បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយស្តីពីការកំណត់តម្រូវការជាអាទិភាពក្នុងឃុំសង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១១។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៨២នាក់ (៥៦ %ជាស្ត្រី) មកពីគ្រប់ភូមិក្នុងឃុំ ដែលរួមមាន តំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬ គណបក្សនយោបាយទទួលយកដើម្បីដាក់បញ្ចូលទៅក្នុង កម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតមានគុណភាព និងប្រកបដោយលទ្ធផល ដែលប្រកបដោយលទ្ធផល ត្រូវបានលើកកម្ពស់។
Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

តម្រូវការជារាជធានីទាំង៥ ក្នុង ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ

១. ការសាងសង់ផ្លូវ

- សុំធ្វើផ្លូវថ្មីមួយខ្សែក្រាលគ្រួសក្រហមប្រវែង ១២គីឡូម៉ែត្រ ទទឹង ១២ម៉ែត្រ បាត ២០ម៉ែត្រ កំពស់ ៣ម៉ែត្រ ពីភូមិគោគស្ពាន ទៅភូមិរលំវែង និងដល់ ភូមិឈូក ដោយធ្វើស្ពានចាក់បេតុង ៥កន្លែង ស្ពាននីមួយៗមានបណ្តោយ ២០ម៉ែត្រ ទទឹង ៦ម៉ែត្រ និងដាក់លូ ៧កន្លែង (ក្នុង១កន្លែង លូ៦កង់ មុខកាត់ ១ម៉ែត្រ) និង លូភ្លោះ ៣កន្លែង ក្នុងមួយកន្លែង លូ ១២កង់ មុខកាត់ ១ម៉ែត្រ សូមចាប់ផ្តើមសាងសង់ពីឆ្នាំ២០១២ និងបញ្ចប់នៅឆ្នាំ២០១៣។
- សុំផ្លូវលំថ្មីក្រាលគ្រោះក្រហមមួយខ្សែប្រវែង២ គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ បាត ១២ម៉ែត្រ កំពស់ ០,៨ម៉ែត្រ ពីភូមិឈូក ទៅភូមិចេកក្បូរ សូមចាប់ផ្តើមអនុវត្តពីឆ្នាំ២០១២ និងបញ្ចប់នៅឆ្នាំ២០១៣។
- សុំផ្លូវលំថ្មី១ខ្សែ ក្រាលគ្រួសក្រហមក្នុង ភូមិគោគសំរេច ប្រវែង ១២០០ម៉ែត្រ ខ្ពងលើ ៦ម៉ែត្រ កំពស់ ០,៧ម៉ែត្រ និងដាក់លូ ៥កន្លែង ក្នុង១កន្លែង លូ ៦កង់ មុខកាត់ ១ម៉ែត្របណ្តោយ ១ម៉ែត្រ សូមចាប់ផ្តើមអនុវត្តពីឆ្នាំ២០១២ បញ្ចប់នៅឆ្នាំ២០១៣។

- ស្នើសុំផ្លូវលំក្នុងភូមិគោគស្ពាន ៤ខ្សែពីចុង ភូមិខាងកើត ទៅខាងលិចភូមិ២ខ្សែ និងពីខ្សែទៀតពីខាងជើងភូមិ ទៅខាងត្បូងភូមិប្រវែង ២០០០ម៉ែត្រ បាត ៨ម៉ែត្រ ខ្នង ៧ម៉ែត្រ កំពស់ ០.៥ម៉ែត្រ ដោយក្រាលគ្រួសក្រហម ចាប់ពីឆ្នាំ២០១២ និងបញ្ចប់នៅឆ្នាំ២០១៣។
- ស្នើសុំផ្លូវលំថ្មី១ខ្សែ ក្រាលគ្រួសក្រហមក្នុង ភូមិគោគស្ពាន ប្រវែង ៦០០០ម៉ែត្រ បាត ១០ម៉ែត្រ ខ្នង ៧ម៉ែត្រ កំពស់ ០.៥ម៉ែត្រ និងស្ពាន២កន្លែង ដោយស្ពាននីមួយៗមានប្រវែង ២០ម៉ែត្រ កំពស់ ០.៨ម៉ែត្រ ទទឹង ៥ម៉ែត្រ និងដាក់លូ ៣កន្លែង មុខកាត់១ម៉ែត្រ ដោយមួយកន្លែងមានលូ ៥កង់ ចាប់ផ្តើមពីឆ្នាំ២០១២ បញ្ចប់នៅឆ្នាំ២០១៣។

២. ការសាងសង់បង្គន់ និងអណ្តូងស្នប់

- សុំបង្គន់អនាម័យទូទាំងឃុំក្រសាំង ចំនួន២០០ បង្គន់ ក្នុង១ភូមិ ២៥បង្គន់ សូមចាប់ផ្តើមអនុវត្តពីឆ្នាំ២០១២ និងបញ្ចប់នៅឆ្នាំ២០១៣។
- សុំអណ្តូងស្នប់ទូទាំងឃុំ ចំនួន ៤៨អណ្តូង ក្នុង១ភូមិ ៦អណ្តូង សូមចាប់ផ្តើមអនុវត្តពីឆ្នាំ២០១២ និងឲ្យបានត្រឹមឆ្នាំ២០១៣។

៣. ការសាងសង់ទំនប់ទឹក

- សុំសាងសង់ទំនប់ទឹកនៅភូមិគោគធ្នង់ប្រវែង ៨០ម៉ែត្រ កំពស់ ២.៥ម៉ែត្រ បាត ១២ម៉ែត្រ ខ្នង ៨ម៉ែត្រ សូមចាប់ផ្តើមសាងសង់ពីឆ្នាំ២០១២ និងបញ្ចប់ការសាងសង់ត្រឹមឆ្នាំ២០១៣ ។
- សុំសាងសង់ទំនប់ទឹកនៅភូមិរលំវែង ប្រើប្រាស់បាន ៥ភូមិ មានភូមិគោគស្ពាន ភូមិខ្នា ភូមិគោល និងភូមិឈូក ដែលមានប្រវែង ១៥០ម៉ែត្រ កំពស់ ៨ម៉ែត្រ បាត ១២ម៉ែត្រ ខ្នងលើ ៨ម៉ែត្រ សូមចាប់ផ្តើមសាងសង់ពីឆ្នាំ២០១២ និងបញ្ចប់ការសាងសង់ឆ្នាំ២០១៣ ។

៤. ការស្នើសុំវត្តបណ្តុះបណ្តាល

- សុំបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសធ្វើជីកំប៉ុស និងជីអ៊ីមីមទូទាំងឃុំក្រសាំង ៣វគ្គ ក្នុង១ឆ្នាំ សូមចាប់ផ្តើមពីឆ្នាំ២០១២ ខាងមុខនេះតទៅ។
- សុំវគ្គបណ្តុះបណ្តាលអប់រំជំងឺគ្រុនឈាម ក្នុង១ឆ្នាំ១៦វគ្គ ទូទាំងឃុំក្រសាំង ចាប់ពីឆ្នាំសូមចាប់ផ្តើមពីឆ្នាំ ២០១២ និងឲ្យបានគ្រប់ភូមិទូទាំងឃុំ ត្រឹមឆ្នាំ២០១៣ ។
- សុំវគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម (ដាំស្រូវ និងដំណាំផ្សេងៗ) ក្នុង១ឆ្នាំ ៣វគ្គ ទូទាំងឃុំក្រសាំង សូមចាប់ផ្តើមពីឆ្នាំ ២០១២ និងឲ្យបានគ្រប់ភូមិទូទាំងឃុំ ត្រឹមឆ្នាំ២០១៣ ។
- សុំវគ្គផ្សព្វផ្សាយលើច្បាប់អំពើហឹង្សាក្នុងគ្រួសារ ច្បាប់រំលោភសេពសន្ថវៈ ច្បាប់ទប់ស្កាត់ ការជួញដូរមនុស្ស សូមចាប់ផ្តើមពីឆ្នាំ២០១២ ខាងមុខនេះតទៅ។

៥. សន្តិសុខ និងសណ្តាប់ធ្នាប់

- សុំសំលៀកបំពាក់ប្រជាពលរដ្ឋចំនួន ៦០កំល្លេ សម្រាប់ប្រជាពលរដ្ឋភូមិ គ្រប់ភូមិទូទាំងឃុំ

សូមឲ្យបានចាប់ផ្តើម ២០១២ខាងមុខនេះតទៅ។

មុនពេលបញ្ចប់សិក្ខាសាលាមានកម្មវិធីប្រគល់របាយការណ៍ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំ គណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក ជៅ ជឿ តំណាងគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាឃុំ បានមាន ប្រសាសន៍ថា «តម្រូវការដែលបងប្អូនប្រជាពលរដ្ឋថ្ងៃនេះមួយចំនួនមានក្នុងផែនការរួចហើយដូច្នោះយើងនឹងខំប្រឹងប្រែងដើម្បី ឲ្យបានកាន់តែប្រសើរថែមទៀត»។

លោក វិន រៀន តំណាងគណបក្សហ៊្វិនស៊ិនប៉ិច និងជាជំទប់ទី២ មានប្រសាសន៍ថា «ខ្ញុំនិងខិតខំប្រឹង ប្រែងធ្វើការបន្តទៅថ្ងៃមុខទៀតជាមួយដៃគូក្នុងរដ្ឋាភិបាល ប៉ុន្តែខ្ញុំមិនមានការសន្យាអ្វីជាមួយបងប្អូនថាជួយ បានឬមិនបាននោះទេ»។

សិក្ខាសាលានេះមានគោលបំណងឱ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

- ១. ការយល់ដឹងអំពីសិទ្ធិតួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោតក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។
- ២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំសង្កាត់ របស់ខ្លួន។
- ៣. តម្រូវការអាទិភាពក្នុងឃុំ សង្កាត់ ដាច់ស្រយាលនឹងត្រូវបានចងក្រងជារបាយការណ៍ដែលអាច ឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដានជម្រុញការអនុវត្តន៍របស់ក្រុមប្រឹក្សាឃុំសង្កាត់ និង ការដាក់បញ្ចូលតម្រូវការក្នុង កម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

¹សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

១-លោក**ប្លង់ឡឺត**(មន្ត្រីផ្នែកបណ្តាញនិងវេទិកា / ទូរស័ព្ទលេខ៖០១២៤៧១៣២៦)

២-អ្នកស្រី**ហេងសុគន្ធា** (ជំនួយការផ្នែកបណ្តាញនិងវេទិកា / ទូរស័ព្ទលេខ៖០១៧៥៨៣៨៦៩)

¹ No 042